

# ការជូនដំណឹងស្តីពីឯកជនភាពសកលរបស់ Visa

កាលបរិច្ឆេទចូលជាធរមាន៖ ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2020


នៅ Visa បេសកកម្មរបស់យើងខ្ញុំគឺផ្តល់ជូនលោកអ្នកនូវវិធីល្អបំផុតក្នុងការបង់ប្រាក់ និងទទួលប្រាក់។ យើងខ្ញុំធ្វើប្រតិបត្តិការបណ្តាញទូទាត់បំផុតមួយក្នុងចំណោមបណ្តាញទូទាត់បំផុតនានានៅលើពិភពលោក ហើយយើងខ្ញុំដឹងថា យើងខ្ញុំត្រូវតែផ្តល់ជូននូវបទពិសោធន៍ទូទាត់ប្រកបដោយសុវត្ថិភាព និងរលូនបំផុត។ ការគោរពឯកជនភាពរបស់លោកអ្នកគឺជាចំណុចសំខាន់នៃបេសកកម្មរបស់យើងខ្ញុំ។ Visa មានកម្មវិធីឯកជនភាពសកលដើម្បីជួយធានាថា ព័ត៌មានរបស់លោកអ្នកត្រូវបានចាត់ចែងយ៉ាងត្រឹមត្រូវ ហើយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានការពារ។ កម្មវិធីឯកជនភាពរបស់យើងខ្ញុំផ្តល់ជូនបញ្ជីពិភពលោកស្របច្បាប់នៃព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្សេងទៀតដែលយើងខ្ញុំចាត់ចែង។ កម្មវិធីនេះក៏ផ្តល់ជូនបញ្ជីពិភពលោកស្របច្បាប់ស្តីពីឯកជនភាពនៅក្នុងប្រទេស និងរដ្ឋទាំងអស់ដែល Visa ធ្វើប្រតិបត្តិការផងដែរ។<sup>1</sup>

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់ទូទាំងពិភពលោក Visa បំពេញតួនាទីជាច្រើន។ នៅពេលដែលយើងខ្ញុំដើរតួជាអ្នកផ្តល់សេវាកម្មសម្រាប់ធានាការចេញប័ណ្ណ និងអ្នកជំនួញរបស់ Visa យើងខ្ញុំគ្រាន់តែប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន តាមការអនុញ្ញាតក្នុងកិច្ចសន្យារបស់យើងខ្ញុំជាមួយអតិថិជនរបស់យើងខ្ញុំតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានសំណួរអំពីរបៀបដែលក្រុមហ៊ុនទាំងនេះចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ឬមានបំណងចង់ប្រើសិទ្ធិរបស់លោកអ្នក សូមទាក់ទងពួកគេដោយផ្ទាល់។ ឧទាហរណ៍ ប្រសិនបើលោកអ្នកបានចុះឈ្មោះសម្រាប់ការផ្តល់ជូនសាច់ប្រាក់ត្រូវប្រើប្រាស់កម្មវិធី ឬការផ្តល់ជូនសម្រាប់អតិថិជនមានភក្តីភាព ជាមួយស្ថាប័នហិរញ្ញវត្ថុ ឬអ្នកជំនួញ សូមទាក់ទងក្រុមហ៊ុននោះសម្រាប់ព័ត៌មានបន្ថែម។

ការជូនដំណឹងស្តីពីឯកជនភាពនេះពន្យល់ពីរបៀបដែល Visa Inc. និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន<sup>1</sup>ប្រមូល ប្រើ និងបង្ហាញព័ត៌មានផ្ទាល់ខ្លួន។ ក្រុមហ៊ុន និងសេវាកម្ម Visa មួយចំនួនមានការជូនដំណឹងស្តីពីឯកជនភាពផ្សេងៗគ្នា ដែលត្រូវបានផ្តល់ជូននៅពេលលោកអ្នកប្រើវា។ យើងខ្ញុំមានការជូនដំណឹងស្តីពីឯកជនភាពបន្ថែមមួយចំនួន ដែលផ្តល់ព័ត៌មានបន្ថែមតាម ច្បាប់តម្រូវ។ លោកអ្នកអាចស្វែងយល់បន្ថែម និងអនុវត្តជម្រើសឯកជនភាពរបស់លោកអ្នកនៅ [មជ្ឈមណ្ឌលឯកជនភាពរបស់យើង](#)។

## ព័ត៌មានផ្ទាល់ខ្លួន

**ព័ត៌មានផ្ទាល់ខ្លួន**គឺជាព័ត៌មានដែលយើងខ្ញុំអាចប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណ កំណត់ទីតាំង ឬទាក់ទងទៅលោកអ្នកបាន រួមជាមួយនឹងព័ត៌មានពាក់ព័ន្ធផ្សេងទៀត។ វាក៏រួមបញ្ចូលទាំងព័ត៌មានផ្សេងទៀតដែលអាចពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកផងដែរ។ យើងខ្ញុំប្រមូលព័ត៌មានផ្ទាល់ខ្លួនជាច្រើនប្រភេទ រួមមាន៖

- **ទិន្នន័យប្រតិបត្តិការបណ្តាញ** ដែលអនុញ្ញាតឱ្យយើងខ្ញុំធ្វើប្រតិបត្តិការ VisaNet បណ្តាញទូទាត់តាមអេឡិចត្រូនិចរបស់យើងខ្ញុំ និងផ្តល់សេវាកម្មទូទាត់។ នៅពេលលោកអ្នកប្រើប័ណ្ណ Visa (ឬផលិតផលទូទាត់ផ្សេងទៀត) យើងខ្ញុំទទួលបានកាលបរិច្ឆេទ ពេលវេលា ទីតាំង និងចំនួនទឹកប្រាក់នៃប្រតិបត្តិការ និងព័ត៌មានអំពីអ្នកជំនួញ។ យើងខ្ញុំអាចទទួលបានព័ត៌មានហិរញ្ញវត្ថុផ្សេងទៀត នៅពេលដំណើរការប្រតិបត្តិការ និងពេលវេលាដែលសេវាកម្មផលអតិថិជនរបស់យើងខ្ញុំ។ ឧទាហរណ៍ នៅពេលដែលលោកអ្នកចុះឈ្មោះប្រើដំណោះស្រាយការត្រួតពិនិត្យចេញដោយសុវត្ថិភាពលើ Visa (ដូចជា ) យើងខ្ញុំក៏អាចនឹងប្រមូលព័ត៌មានបន្ថែមអំពីបណ្តាញទូទាត់ដែលលោកអ្នកកំពុងប្រើដើម្បីទិញទំនិញ ដូចជាកាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (ឧទាហរណ៍ CVV2 នៃបណ្តាញទូទាត់របស់អ្នក) និងអាសយដ្ឋានទូទាត់វិក្កយបត្ររបស់លោកអ្នក។
- **ព័ត៌មានទំនាក់ទំនង** ដែលអនុញ្ញាតឱ្យយើងខ្ញុំអាចប្រៀបធៀបទាក់ទងទៅលោកអ្នក ដូចជាឈ្មោះ ឈ្មោះអ្នកប្រើ អាសយដ្ឋានផ្ញើសំបុត្រ លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល ឬឈ្មោះកម្រងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។
- **ព័ត៌មានអំពីទំនាក់ទំនង** ដែលជួយយើងខ្ញុំក្នុងការធ្វើអាជីវកម្មជាមួយលោកអ្នក ដូចជា ព័ត៌មានអំពីការទិញទំនិញ និងចំណង់ចំណូលចិត្តទូទាត់របស់អ្នក ព្រមទាំងព័ត៌មានផ្សេងទៀតដែលអាចជួយឱ្យយើងខ្ញុំយល់អំពីលោកអ្នក និងផ្តល់ឱ្យលោកអ្នកនូវខ្លឹមសារដែលមានលក្ខណៈផ្ទាល់ខ្លួន។
- ព័ត៌មានអំពីអន្តរកម្មរបស់លោកអ្នកជាមួយ Visa ដូចជា **ទិន្នន័យដែលប្រមូលបាន នៅពេលលោកអ្នក**។

<sup>1</sup> ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Visa ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលរបស់ Visa U.S.A. Inc. ក្រុមហ៊ុនមេរបស់ខ្លួន Visa Inc. តាមរយៈភាពជាម្ចាស់កម្មសិទ្ធិដូចជា Visa International Service Association, Visa Worldwide Pte ជាដើម។ Limited, Visa Canada Corporation, Visa International Servicios de Pago España, S.R.L., Visa Europe Limited, Visa do Brasil Empreendimentos Ltda, CardinalCommerce Corporation, CyberSource Corporation and Verifi, Inc.

- ប្រើផលិតផល សេវាកម្ម គេហទំព័រ ឬកម្មវិធីរបស់យើង រួមទាំងព័ត៌មានដែលប្រមូលដោយការប្រើប្រាស់ យុកយឺនិបចេករិទ្ធស្វ័យ ផ្សេងៗទៀតដែលអាចរួមបញ្ចូលទាំងព័ត៌មានប្រវត្តិសង្ខេប ប្រវត្តិសង្ខេបរក និងព័ត៌មានផ្សេងៗទៀតដែលមានតាមរយៈការទាក់ទងខ្លួន
- ព័ត៌មានទាក់ទងជាមួយយើងខ្ញុំ ដូចជាពេលវេលាការទាក់ទងមកមជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់យើងខ្ញុំ រួមទាំងការចាត់សំឡេងពេលវេលាប្រើប្រាស់ក្នុងគោលបំណងសិក្សាពីគុណភាព និងការបណ្តុះបណ្តាល
- ចូលរួមក្នុងការផ្សព្វផ្សាយ ឬកម្មវិធីនានា
- ចូលរួមព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយ Visa ដូចជាព័ត៌មានទាក់ទងនឹងការធ្វើដំណើរសម្រាប់អ្នកនិងដៃគូណាម្នាក់ និងព័ត៌មានណាមួយដែលបានប្រមូលនៅព្រឹត្តិការណ៍នោះ ដូចជារូបថត ឬវីដេអូ
- ចូលរួម ឬមិនចូលរួមក្នុងការស្វែងរកទីផ្សារ ឬអនុវត្តជម្រើសផ្សេងទៀតរបស់លោកអ្នក

**របៀបដែលយើងខ្ញុំប្រមូលព័ត៌មានផ្ទាល់ខ្លួន**

យើងទទួលបានទិន្នន័យប្រតិបត្តិការបណ្តា និងព័ត៌មានហិរញ្ញវត្ថុផ្សេងទៀតពីធនាគារចេញប័ណ្ណទូទាត់របស់លោកអ្នក និងពីអ្នកជំនួញធនាគារចេញម៉ាស៊ីនឆ្លុះបញ្ចាំង និងភាគីទីបីផ្សេងទៀត នៅពេលណាដែលលោកអ្នកប្រើផលិតផលទូទាត់ដែលមានយីហោ Visa។ យើងខ្ញុំអាចទទួលបានព័ត៌មានបន្ថែមពីការប្រើប្រាស់របស់ភាគីទីបី និងអ្នកជំនួញ នៅពេលដែលលោកអ្នកធ្វើការទិញទំនិញតាមអ៊ិនធឺណេត ឬអតិថិជនរបស់យើង នៅពេលដែលយើងផ្តល់សេវាកម្មដល់ពួកគេ។

យើងខ្ញុំប្រមូលព័ត៌មានផ្ទាល់ខ្លួន នៅពេលលោកអ្នកចុះឈ្មោះសម្រាប់ការផ្តល់ជូន ឬកម្មវិធីភក្តីភាពជាមួយសាខា ឬអតិថិជនរបស់យើងខ្ញុំ។ ឧទាហរណ៍ ប្រសិនបើលោកអ្នកប្រើសេវាទទួលបានការផ្តល់ជូនជាសាច់ប្រាក់ត្រឡប់ ឬភ្ជាប់ប័ណ្ណ យើងខ្ញុំនឹងដំណើរការទិន្នន័យប្រតិបត្តិការបណ្តា និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដើម្បីឱ្យលោកអ្នកអាចទទួលបានឥណទាន និងរង្វាន់នានា។

យើងអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយផ្ទាល់ពីអ្នក ឬភាគីទីបីអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកក្នុងនាមយើងបាន។ ឧទាហរណ៍ លោកអ្នកអាចទាក់ទងមកយើងខ្ញុំ ចុះឈ្មោះដើម្បីទទួលបានកម្មវិធីប្រមូលសិន ចុះឈ្មោះដើម្បីទទួលបានសារពីយើងខ្ញុំ ចូលរួមក្នុងព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយ Visa ឬចុះឈ្មោះចូលក្នុងកម្មវិធីត្រួតពិនិត្យចេញ ឬចុះឈ្មោះទូទាត់ប្រាក់ជាមួយ Visa (Ⓢ) កម្មវិធីទូទាត់ជីវមាត្រ។

យើងខ្ញុំប្រមូលព័ត៌មាន នៅពេលលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ ប្រើកម្មវិធីរបស់យើងខ្ញុំ ឬទាក់ទងតាមអ៊ីម៉ែល ឬការផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើងខ្ញុំ។ លោកអ្នកអាចស្វែងយល់បន្ថែមបានដោយអានការជូនដំណឹងស្តីពីបុកយឺនិបចេករិទ្ធស្វ័យរបស់យើងខ្ញុំ។ យើងខ្ញុំក៏អាចនឹងចាប់យកលក្ខណៈនៃឧបករណ៍ដូចជា ការកំណត់ពេលវេលានៃការចុចគ្រាប់ចុច ដើម្បីជួយឱ្យយើងខ្ញុំស្តាប់ប្រតិបត្តិការត្រឹមត្រូវ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់លោកអ្នក។ យើងខ្ញុំអាចនឹងប្រមូលព័ត៌មានដែលលោកអ្នកផ្សព្វផ្សាយជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យើងខ្ញុំក៏អាចនឹងទទួលបានព័ត៌មានទាក់ទងនឹងអ្នកពីឈ្មោះពាក្យណាមួយទិន្នន័យដែលជួយយើងបង្កើនកំណត់ត្រារបស់យើងជាមួយនឹងទិន្នន័យប្រជាសាស្ត្រ និងកំណត់ត្រាសាធារណៈផងដែរ។ ឧទាហរណ៍ យើងអាចនឹងទទួលបានលក្ខណៈផ្ទាល់ខ្លួន ឬគ្រួសារ ដូចជាអាជ្ញា ឬប្រាក់ចំណូលគ្រួសារដែលបានប៉ាន់ស្មានរបស់អ្នកជាដើម។ ក្នុងគ្រប់ករណីទាំងអស់ ព័ត៌មានដែលយើងខ្ញុំប្រមូលគឺអនុលោមតាមច្បាប់ដែលត្រូវអនុវត្ត និងជម្រើសដែលលោកអ្នកអាចអនុវត្ត។

**របៀបដែលយើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន**

- យើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដើម្បី៖
- ធ្វើប្រតិបត្តិការបណ្តាទូទាត់តាមអេឡិចត្រូនិចរបស់ Visa <sup>3</sup> បើកប្រតិបត្តិការទូទាត់របស់លោកអ្នក និងសម្រាប់គោលបំណងពាក់ព័ន្ធដូចជា ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ការដោះស្រាយជម្លោះ ការបង្ការការកែប្រែបន្ត និងសន្តិសុខ។
  - ផ្តល់ជូនលោកអ្នកនូវផលិតផល សេវាកម្ម កម្មវិធី ការផ្តល់ជូន ឬព័ត៌មានដែលលោកអ្នកស្នើសុំពី Visa និងសម្រាប់គោលបំណងពាក់ព័ន្ធដូចជា ការកំណត់ភាពមានសិទ្ធិទទួលបាន និងសេវាអតិថិជន។

<sup>2</sup> អាជ្ញាធរⓈ គឺជាមិត្តភក្តិដែលកាន់កាប់ដោយ និងប្រើដោយមានការអនុញ្ញាតពី EMVCo, LLC។  
<sup>3</sup> ការនេះរួមមាន សកម្មភាពដំណើរការស្នូលរបស់យើងខ្ញុំ ដូចជាការអនុញ្ញាត ការសម្អាត និងការទូទាត់ប្រតិបត្តិការ និងសញ្ញាសម្ងាត់ជាដើម។

- ផ្តល់សេវាកម្មដល់អតិថិជនរបស់យើង។ ឧទាហរណ៍ ប្រសិនបើលោកអ្នកចុះឈ្មោះជាធនាគារចេញប័ណ្ណ ឬកម្មវិធីភក្តីភាពអ្នកជំនួញ យើងខ្ញុំនឹងដំណើរការទិន្នន័យប្រតិបត្តិការប័ណ្ណ ដើម្បីគណនារង្វាន់របស់លោកអ្នក និងផ្តល់នូវការផ្តល់ជូនពិសេសដែលបានកំណត់ពីអតិថិជនដល់លោកអ្នក។
- ធ្វើប្រតិបត្តិការការត្រួតពិនិត្យចេញ Visa ឬចុះទូទាត់ជាមួយ Visa (V) ដោយរួមបញ្ចូលទាំងការចុះឈ្មោះលោកអ្នកនៅក្នុងដំណោះស្រាយ ដើម្បីជួយលើកកម្ពស់ឱ្យចុះឈ្មោះចូលគណនីនៅលើឧបករណ៍របស់លោកអ្នក (ប្រសិនបើលោកអ្នកបានជ្រើសរើសប្រតិបត្តិការនេះ) ដើម្បីឱ្យលោកអ្នកពិនិត្យមើលដោយប្រើដំណោះស្រាយ ដើម្បីបញ្ចូលជាមួយការប្រើប្រាស់ប្រព័ន្ធលើទូរស័ព្ទ (ប្រសិនបើលោកអ្នកបានជ្រើសរើសធ្វើប្រតិបត្តិការនេះ) និងដើម្បីចូលរួមក្នុងកម្មវិធីដែលទាក់ទងនឹងការប្រើប្រាស់ដំណោះស្រាយរបស់លោកអ្នក។
- គ្រប់គ្រងការស្នងមតិ កម្មវិធីភក្តីភាព ការចាប់ផ្តើមយករង្វាន់ ការប្រកួតប្រជែង និងព្រឹត្តិការណ៍ផ្សេងៗ។
- ផ្អែកលើជម្រើសរបស់លោកអ្នក ផ្តល់ការទំនាក់ទំនងផ្នែកទីផ្សារ ការផ្តល់ជូនដែលស្របនឹងអ្នក និងការផ្សាយពាណិជ្ជកម្មដោយផ្អែកលើចំណាប់អារម្មណ៍របស់លោកអ្នក។
- ស្វែងយល់ពីរបៀបដែលលោកអ្នក និងអ្នកដទៃទៀតប្រើប្រាស់ផលិតផលរបស់យើងខ្ញុំ សម្រាប់ការវិភាគ និងការធ្វើគំរូ ហើយដើម្បីបង្កើតភាពឆ្លាតវៃអាជីវកម្ម ព្រមទាំងការយល់ដឹង និងស្វែងយល់ពិនិត្យការសង្កេត។
- បង្កើតសំណុំទិន្នន័យផ្ទាល់ខ្លួន ដែលបានកំណត់អត្តសញ្ញាណ អនាមិក ឬប្រមូលផ្តុំ ដែលត្រូវបានប្រើសម្រាប់ការអភិវឌ្ឍផលិតផល និងការផ្តល់សេវាពិគ្រោះយោបល់ដល់អតិថិជន។
- គាំទ្រដល់គោលបំណងអាជីវកម្មប្រចាំថ្ងៃរបស់យើងខ្ញុំ ដូចជាការគ្រប់គ្រងគណនី ការគ្រប់គ្រងគុណភាព ការគ្រប់គ្រងគេហទំព័រ និរន្តរភាពអាជីវកម្ម និងការស្តារគ្រោះមហន្តរាយ ការការពារសន្តិសុខ និងការកែលម្អបន្ត អភិបាលកិច្ចក្រុមហ៊ុន ការវាយការណ៍ និងការអនុលោមតាមច្បាប់។

សូមចំណាំថា យើងខ្ញុំអាចប្រើ និងបង្ហាញព័ត៌មានដែលមិនត្រូវបានកំណត់អត្តសញ្ញាណជាលក្ខណៈឯកជនផងដែរ។ ឧទាហរណ៍ យើងខ្ញុំអាចនឹងបោះពុម្ពផ្សាយរបាយការណ៍ ដែលមានទិន្នន័យសរុប ឬស្ថិតិដូចជា របាយការណ៍ដែលបង្ហាញនិទ្ទេសការប្រើប្រាស់ ប័ណ្ណទូទាត់ទូទៅ។ របាយការណ៍ទាំងនេះមិនមានព័ត៌មានផ្ទាល់ខ្លួនឡើយ។

### ដំណោះស្រាយអំពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Visa (VAS)

នៅសហរដ្ឋអាមេរិក Visa បង្កើតនិងប្រើប្រាស់ទិន្នន័យប្រតិបត្តិការប័ណ្ណសម្រាប់ VAS ដែលជាផលិតផលទិន្នន័យរួមដែលអាចឱ្យអតិថិជនរបស់យើងធ្វើឱ្យប្រសើរឡើងនូវការខិតខំប្រឹងប្រែងផ្នែកទីផ្សារ ដូចជាវាស់វែងប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយរបស់ពួកគេ ឬកំណត់អត្តសញ្ញាណទស្សន៍កំរិតសម្រាប់យុទ្ធនាការរបស់ពួកគេ។ ផលិតផល VAS មិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនឡើយ។ ឧទាហរណ៍ របាយការណ៍ទីផ្សារ VAS ប្រហែលជាអាចបង្ហាញដល់អតិថិជនរបស់យើងថា អតិថិជននៅក្នុងតំបន់ភូមិសាស្ត្រមួយមានទំនោរចំណាយច្រើននៅហាងលក់គ្រឿងបន្លាស់រថយន្តច្រើនជាងអតិថិជននៅតំបន់ភូមិសាស្ត្រមួយ ផ្សេងទៀត។

ម្ចាស់ប័ណ្ណអាមេរិកអាចចេញពី Visa ដោយប្រើទិន្នន័យប្រតិបត្តិការប័ណ្ណរបស់ពួកគេសម្រាប់ VAS។ ការចាកចេញនេះនឹងមិនកំណត់ការប្រើប្រាស់ទិន្នន័យរបស់យើងនៅក្នុងទិដ្ឋភាពផ្សេងៗទៀតនៃអាជីវកម្មរបស់ Visa ទេ រួមទាំងកន្លែងដែលការប្រើប្រាស់ចាំបាច់សម្រាប់ធ្វើអាជីវកម្មរបស់យើង ដែលត្រូវបានតម្រូវដោយច្បាប់ ឬក្នុងការបង្កើតនិងប្រតិបត្តិការផលិតផលនិងសេវាកម្មផ្សេងទៀតដែលមិនទាក់ទងនឹង VAS។

### មូលហេតុដែលព័ត៌មានផ្ទាល់ខ្លួនត្រូវបានបង្ហាញដល់អ្នកដទៃ

យើងខ្ញុំអាចបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់៖

- ធនាគារចេញប័ណ្ណ Visa (ឬផលិតផលទូទាត់) របស់លោកអ្នក
- អ្នកជំនួញ ស្ថាប័នហិរញ្ញវត្ថុ និងភាគីទីបីដែលត្រូវការដើម្បីដំណើរការការទូទាត់របស់លោកអ្នក ប្រតិបត្តិការប័ណ្ណទូទាត់របស់យើងខ្ញុំ គាំទ្រថ្មីទិសដៅនៃដំណោះស្រាយការពិនិត្យចេញប្រកបដោយសុវត្ថិភាពរបស់ Visa

(ប្រសិនបើមាន) គ្រប់គ្រងការកែប្រែបន្ត ការអនុលោមតាមច្បាប់ និងសម្រាប់គោលបំណងស្រដៀងគ្នា  
(ដូចជាស៊ើបអង្កេតការចោទប្រកាន់ដែលមានជម្លោះ)

- សាខារបស់យើងខ្ញុំអាចប្រើព័ត៌មានរបស់លោកអ្នកសម្រាប់តែគោលបំណងដែលបានពណ៌នានៅក្នុងការជូនដំណឹងនេះប៉ុណ្ណោះ និង
- អ្នកផ្តល់សេវាកម្មរបស់យើងខ្ញុំ ដែលប្រើព័ត៌មានរបស់លោកអ្នកដើម្បីផ្តល់សេវាកម្មដល់យើងខ្ញុំ ហើយត្រូវបានតម្រូវឱ្យការពារវា

ដោយមានការយល់ព្រមពីលោកអ្នក យើងអាចបង្ហាញព័ត៌មានរបស់លោកអ្នកដល់អ្នកជំនួញ បណ្តាញផ្តល់រង្វាន់ និងដៃគូដទៃទៀត ដូចជានៅពេលដែលលោកអ្នកចូលទៅកាន់កម្មវិធីដែលមានសហយោបល់ ឬការផ្សព្វផ្សាយ។ ក្នុងករណីមួយចំនួន Visa ធ្វើប្រតិបត្តិការជាអ្នកផ្តល់សេវាកម្មទៅកាន់ក្រុមហ៊ុនដែលផ្តល់ជូនកម្មវិធីដែលផ្តល់ជាសាច់ប្រាក់ និងរង្វាន់ ហើយយើងអាចបង្ហាញព័ត៌មានទាក់ទងនឹងលោកអ្នក និងប្រតិបត្តិការទូទាត់របស់លោកអ្នក ដោយផ្អែកលើការព្រមព្រៀងដែលអ្នកបានផ្តល់ឱ្យក្រុមហ៊ុនដើម្បីផ្តល់ជូនរង្វាន់នានា។ ឧទាហរណ៍ ប្រសិនបើលោកអ្នកចុះឈ្មោះដើម្បីទទួលបានការផ្តល់ជូនពីដៃគូធ្វើដំណើរតាមរយៈ Visa នោះយើងខ្ញុំអាចចែករំលែកព័ត៌មានផ្តល់ជូនរបស់លោកអ្នកជាមួយដៃគូនោះតាមការចាំបាច់ដើម្បីប្រតិបត្តិការកម្មវិធី ធ្វើសុពលភាពដល់ការណែនាំ និងវាស់វែងភាពជោគជ័យនៃការផ្សព្វផ្សាយនោះ។

យើងខ្ញុំអាចចែករំលែកព័ត៌មានរបស់លោកអ្នកជាមួយភាគីទីបីដទៃទៀតដែលត្រូវបានអនុញ្ញាតដោយច្បាប់ ដូចជានៅពេលដែលយើងលក់ ឬផ្ទេរទ្រព្យសម្បត្តិជំនួញ ពង្រឹងកិច្ចសន្យារបស់យើងខ្ញុំ ការពារទ្រព្យសម្បត្តិរបស់យើងខ្ញុំ ឬសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់អ្នកដទៃ ឬតាមតម្រូវការសម្រាប់សវនកម្ម ការអនុលោមតាមច្បាប់ និងអភិបាលកិច្ចក្នុងក្រុមហ៊ុន។

យើងខ្ញុំក៏នឹងបង្ហាញព័ត៌មានផ្តល់ជូននៅពេលត្រូវបានតម្រូវដោយច្បាប់ ដូចជានៅក្នុងការឆ្លើយតបទៅនឹងដីកា រួមទាំងភ្នាក់ងារអនុវត្តច្បាប់ និងយុត្តិការ នៅសហរដ្ឋអាមេរិច និងបណ្តាប្រទេសដទៃទៀតដែលយើងខ្ញុំធ្វើប្រតិបត្តិការ។

**ឯកជនភាពតាមអ៊ិនធឺណិត**

នៅពេលលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ ប្រើកម្មវិធីទូរស័ព្ទរបស់យើងខ្ញុំ ឬចូលរួមជាមួយការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិត ឬអ៊ីមែលរបស់យើងខ្ញុំ នោះយើងខ្ញុំអាចនឹងប្រមូលព័ត៌មានដោយមធ្យោបាយស្វ័យប្រវត្តិ ដោយប្រើបច្ចេកវិទ្យាដូចជា យុកឃី ស្លាកភីកសែល កម្មវិធីវិភាគរកកំណត់ហេតុម៉ាស៊ីនមេ និងប៊ិចខ្លួនរបស់យើងខ្ញុំ។

ក្នុងករណីមួយចំនួន ព័ត៌មានដែលយើងខ្ញុំប្រមូលត្រូវបានប្រើតែតាមរបៀបដែលមិនអាចកំណត់អត្តសញ្ញាណបានប៉ុណ្ណោះ។ ឧទាហរណ៍ យើងខ្ញុំប្រើព័ត៌មានដែលយើងខ្ញុំប្រមូលអំពីអ្នកប្រើគេហទំព័រទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពគេហទំព័ររបស់យើងខ្ញុំ និងស្វែងយល់អំពីគំរូចរាចររបស់គេហទំព័រ។ យើងមិនប្រើព័ត៌មាននេះដើម្បីស្រង់ព័ត៌មានពីអ្នក ឬកំណត់គោលដៅផ្សាយពាណិជ្ជកម្មរបស់យើងខ្ញុំឡើយ។

ក្នុងករណីផ្សេងទៀត យើងខ្ញុំអាចប្រើព័ត៌មានតាមរបៀបដែលអាចកំណត់បាន។ ឧទាហរណ៍ យើងខ្ញុំអាចនឹងផ្ទេរឯកសារព័ត៌មានត្រឹមត្រូវរបស់លោកអ្នក ឬឧបករណ៍របស់លោកអ្នក ចែកចាយខ្លឹមសារផ្តល់ជូន ឬប្រើព័ត៌មានសម្រាប់ការវិភាគ ការស្វែងរកការកែប្រែបន្ត និងសុវត្ថិភាព។ យើងខ្ញុំក៏អាចនឹងប្រើព័ត៌មានសម្រាប់កំណត់គោលដៅផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិតផងដែរ។ [ការជូនដំណឹងស្តីពីយុកឃី](#) របស់យើងខ្ញុំ ផ្តល់នូវព័ត៌មានបន្ថែមអំពីបច្ចេកវិទ្យាប្រមូលទិន្នន័យតាមអ៊ិនធឺណិត និងជម្រើសរបស់លោកអ្នក។

ដូចដែលបានរៀបរាប់នៅក្នុង [ការជូនដំណឹងស្តីពីយុកឃីរបស់យើងខ្ញុំ](#) យើងខ្ញុំមានទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មភាគីទីបី។ ភាគីទីបីទាំងនេះអាចនឹងតាមដានអ្នក កម្មវិធីរករបស់លោកអ្នក ឬឧបករណ៍របស់លោកអ្នកនៅលើគេហទំព័រ និងកម្មវិធីផ្សេងៗគ្នា។

យោងតាមការកំណត់របស់លោកអ្នក យើងខ្ញុំអាចនឹងដាក់យុកឃី ឬស្លាកនៅលើកុំព្យូទ័ររបស់លោកអ្នក នៅពេលដែលលោកអ្នកចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ ដើម្បីឱ្យពួកគេអាចបង្ហាញការផ្សាយពាណិជ្ជកម្មដែលបានកំណត់ដល់លោកអ្នកនៅលើគេហទំព័រផ្សេងទៀត។ ការប្រើប្រាស់ទិន្នន័យរបស់លោកអ្នកដោយក្រុមហ៊ុនទាំងនេះ គឺអនុលោមតាមគោលការណ៍ឯកជនភាពផ្តល់ជូនរបស់ពួកគេ។

គេហទំព័រ Visa ជាច្រើនដាក់តែយុកឃីធ្វើទីផ្សារ កំណត់ឱ្យស្របតាមបុគ្គល និងផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ ប្រសិនបើលោកអ្នកព្រមទទួលយកយុកឃីទាំងនេះ ដោយចុច ទទួលយកយុកឃីទាំងអស់ នៅពេលដែលលោកអ្នកចូលទៅកាន់គេហទំព័រដំបូង។ [ការជូនដំណឹងស្តីពីយុកឃី](#) របស់យើងខ្ញុំពន្យល់ពីរបៀបគ្រប់គ្រងចំណូលចិត្តរបស់លោកអ្នក និងរបៀបបិទយុកឃីដែលបានទទួលយកពីមុន។

គេហទំព័ររបស់យើងខ្ញុំអាចជួយលោកអ្នកទាក់ទងមកយើងខ្ញុំ និងអ្នកដទៃតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ យើងខ្ញុំប្រមូលព័ត៌មានពីកម្មវិធីទាំងនេះ ដូចដែលបានអនុញ្ញាតដោយលក្ខខណ្ឌផ្លូវច្បាប់របស់គេហទំព័រដែរ។

យើងខ្ញុំអាចបង្ហាញការផ្សាយពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍ដល់លោកអ្នក នៅពេលលោកអ្នកកំពុងកម្មវិធីទាំងនេះ។ ប្រព័ន្ធទាំងនេះអនុញ្ញាតឱ្យយើងខ្ញុំរៀបចំការផ្សាយពាណិជ្ជកម្មជាលក្ខណៈផ្ទាល់ខ្លួនដែលបង្ហាញដល់លោកអ្នក ហើយពួកគេអាចនឹងទទួលបានការយល់ដឹងអំពីបុគ្គលដែលឆ្លើយតបនឹងការផ្សាយពាណិជ្ជកម្មដែលយើងខ្ញុំផ្សាយ។

### កម្មវិធីលើទូរសព្ទ

នៅពេលលោកអ្នកទាញយកកម្មវិធីលើទូរសព្ទរបស់យើងខ្ញុំ លោកអ្នកអាចនឹងអនុញ្ញាតឱ្យយើងខ្ញុំទទួលបានទីតាំងជាក់លាក់របស់លោកអ្នកពីឧបករណ៍ចល័តរបស់លោកអ្នកដែរ។ យើងខ្ញុំប្រើព័ត៌មាននេះដើម្បីផ្តល់ខ្លឹមសារជាលក្ខណៈផ្ទាល់ខ្លួន និងសម្រាប់ការវិភាគ។ យើងខ្ញុំក៏អាចនឹងផ្តល់ការជូនដំណឹង (“ការជំរុញ”) ដោយស្វ័យប្រវត្តិផងដែរ។ យើងខ្ញុំនឹងផ្តល់ជូនការជំរុញការជូនដំណឹង ប្រសិនបើលោកអ្នកចូលរួមដើម្បីទទួលបានព័ត៌មានលើក្រៅពីការផ្តល់ព័ត៌មានអំពីទីតាំង ឬបើការជូនដំណឹងដើម្បីប្រើកម្មវិធីទូរសព្ទរបស់យើងខ្ញុំទេ។ លោកអ្នកមិនចាំបាច់ផ្តល់ព័ត៌មានអំពីទីតាំង ឬបើការជូនដំណឹងដើម្បីប្រើកម្មវិធីទូរសព្ទរបស់យើងខ្ញុំទេ។

### ជម្រើស និងសិទ្ធិឯកជនរបស់លោកអ្នក

**មជ្ឈមណ្ឌលឯកជនភាព•Visa** ផ្តល់ជូនលោកអ្នកនូវជម្រើសផ្សេងៗគ្នាអំពីរបៀបប្រើប្រាស់ព័ត៌មានរបស់លោកអ្នក។ យើងខ្ញុំក៏ផ្តល់ជូនលោកអ្នកនូវជម្រើសអំពីរបៀបដែលយើងប្រាស្រ័យទាក់ទងជាមួយលោកអ្នក។ [មជ្ឈមណ្ឌលឯកជនភាពរបស់យើងខ្ញុំ](#) ពន្យល់ពីរបៀបអនុវត្តជម្រើសទាំងនេះ។

យើងខ្ញុំគោរពសិទ្ធិរបស់លោកអ្នកក្នុងការទទួល និងកែតម្រូវព័ត៌មានរបស់លោកអ្នក ហើយស្នើសុំឱ្យយើងលុបចោលព័ត៌មានរបស់លោកអ្នកប្រសិនបើយើងខ្ញុំលែងត្រូវការវាសម្រាប់គោលបំណងអាជីវកម្ម។ ប្រសិនបើលោកអ្នកមានគណនីតាមអ៊ិនធឺណិតជាមួយ Visa នោះលោកអ្នកអាចចូលគណនីរបស់លោកអ្នកដើម្បីចូលប្រើ ធ្វើបច្ចុប្បន្នភាព និងលុបព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកបាន។ លោកអ្នកក៏អាចដាក់បញ្ជូនសំណើមកយើងខ្ញុំបានផងដែរតាមរយៈ [បណ្តាញឯកជនភាព ឬ ទាក់ទងមកយើងខ្ញុំ](#) ដើម្បីទទួលបានជំនួយ។

ដើម្បីសុវត្ថិភាព និងបង្ការការបង្ហាញព័ត៌មានផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ម្ចាស់ប័ណ្ណគ្រប់ទំហំទាំងធនាគារចេញប័ណ្ណទូទាត់ដើម្បីចូលប្រើទិន្នន័យប្រតិបត្តិការប័ណ្ណរបស់ពួកគេ។ ការធ្វើបែបនេះជួយធានាថាការទទួលបានព័ត៌មានត្រូវបានផ្តល់ជូនតែបុគ្គលដែលមានការអនុញ្ញាតប៉ុណ្ណោះ ហើយស្ថិតក្រោមដំណើរការផ្ទៀងផ្ទាត់របស់ធនាគារចេញប័ណ្ណ។

លើសពីនេះទៀត ប្រសិនបើលោកអ្នកមានសំណួរអំពីរបៀបដែលធនាគារចេញប័ណ្ណ អ្នកជំនួញ ឬបណ្តាញផ្តល់រង្វាន់ចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សូមពិនិត្យមើលការជូនដំណឹងស្តីពីឯកជនភាពដែលផ្តល់ដោយក្រុមហ៊ុនទាំងនេះ រួចទាក់ទងពួកគេដោយផ្ទាល់ដើម្បីទទួលបានជំនួយជាមួយនឹងសំណើឯកជនភាពនានា។ នៅពេលដែល Visa ដើរតួជាអ្នកផ្តល់សេវាកម្ម (ក៏ត្រូវបានគេហៅថាអ្នកដំណើរការទិន្នន័យ) សម្រាប់អតិថិជនរបស់យើងខ្ញុំ យើងខ្ញុំដំណើរការតែព័ត៌មានរបស់លោកអ្នកដូចដែលបានណែនាំដោយអតិថិជនរបស់យើងខ្ញុំ ដើម្បីផ្តល់សេវាកម្ម និងក្នុងគោលបំណងសម្របសម្រួលទៀត ដូចជាការកត់ត្រា និងការអនុលោមតាមច្បាប់ជាដើម។ យើងខ្ញុំពឹងផ្អែកលើអតិថិជនរបស់យើងខ្ញុំដើម្បីផ្តល់ជូនលោកអ្នកនូវការជូនដំណឹងស្តីពីឯកជនភាពយ៉ាងសមស្រប និងគ្រប់គ្រងសិទ្ធិឯកជនរបស់លោកអ្នក។

### ដំណោះស្រាយអំពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Visa (VAS) នៅសហរដ្ឋអាមេរិក Visa

បង្កើននិងប្រើប្រាស់ទិន្នន័យប្រតិបត្តិការប័ណ្ណសម្រាប់ VAS ដែលជាផលិតផលទិន្នន័យរួមដែលអាចឱ្យអតិថិជនរបស់យើងធ្វើឱ្យប្រសើរឡើងនូវការខិតខំប្រឹងប្រែងផ្នែកទីផ្សារដូចជាវាស់វែងប្រសិទ្ធភាពនៃ យុទ្ធនាការផ្សព្វផ្សាយរបស់ពួកគេ ឬកំណត់អត្តសញ្ញាណទស្សន៍ជនសម្រាប់យុទ្ធនាការរបស់ពួកគេ។ ផលិតផល VAS មិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនឡើយ។ ឧទាហរណ៍ របាយការណ៍ទីផ្សារ VAS ប្រហែលជាអាចបង្ហាញដល់អតិថិជនរបស់យើងថា អតិថិជននៅក្នុងតំបន់ភូមិសាស្ត្រមួយមានទំនោរចំណាយច្រើននៅហាងលក់គ្រឿងបន្លាស់រថយន្តច្រើនជាងអតិថិជននៅតំបន់ភូមិសាស្ត្រមួយ ផ្សេងទៀត។

ម្ចាស់ប័ណ្ណអាមេរិកអាចចេញពី Visa ដោយប្រើទិន្នន័យប្រតិបត្តិការប័ណ្ណរបស់ពួកគេសម្រាប់ VAS ។ ការចាកចេញនេះនឹងមិនកំណត់ការប្រើប្រាស់ទិន្នន័យរបស់យើងនៅក្នុងទិដ្ឋភាពផ្សេងៗទៀតនៃអាជីវកម្មរបស់ Visa ទេ រួមទាំងកំណត់ដែលការប្រើប្រាស់ចាំបាច់សម្រាប់ធ្វើអាជីវកម្មរបស់យើង ដែលត្រូវបានតម្រូវដោយច្បាប់ ឬក្នុងការបង្កើតនិងប្រតិបត្តិការផលិតផលនិងសេវាកម្មផ្សេងទៀតដែលមិនទាក់ទងនឹង VAS ។

**ការជូនដំណឹងអំពីឯកជនភាពបន្ថែម៖** និវាសនជនប្រទេស និងរដ្ឋមួយចំនួនមានសិទ្ធិឯកជនបន្ថែម។ ព័ត៌មានស្តីពីសិទ្ធិទាំងនេះត្រូវបានផ្តល់ជូននៅក្នុងការជូនដំណឹងស្តីពីឯកជនភាពបន្ថែមដែលបានចុះផ្សាយនៅក្នុង**មជ្ឈមណ្ឌលឯកជនភាព**។

**ការផ្ទេរជាអន្តរជាតិ**

Visa មានទីតាំងស្ថិតនៅសហរដ្ឋអាមេរិក និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងអ្នកផ្តល់សេវាកម្ម មានទីតាំងនៅជុំវិញពិភពលោក។ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកអាចត្រូវបានផ្ទេរទៅប្រទេសផ្សេងទៀត ដែលមិនមានច្បាប់ការពារទិន្នន័យ ឬឯកជនភាពស្រដៀងគ្នា។ ទោះយ៉ាងណាក៏ដោយ យើងខ្ញុំនឹងការពារព័ត៌មានរបស់លោកអ្នកជាទីបំផុតដែលបានរៀបរាប់នៅក្នុងការជូនដំណឹងស្តីពីឯកជនភាព ទោះបីជាវាត្រូវបានរក្សាទុកនៅទីណាក៏ដោយ។

**សន្តិសុខព័ត៌មាន និងការរក្សាទុកទិន្នន័យ**

យើងខ្ញុំប្រើប្រាស់ការការពារសុវត្ថិភាពផ្នែកបច្ចេកវិទ្យា បច្ចេកទេស និងការរៀបចំដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកពីការចូលប្រើដោយគ្មានការអនុញ្ញាត ឬការបាត់បង់។ ឧទាហរណ៍ យើងខ្ញុំប្រើការបម្លែងកូដ និងឧបករណ៍ផ្សេងទៀតដើម្បីការពារព័ត៌មានស្ថេរ។ យើងខ្ញុំរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកតាមតម្រូវការក្នុងគោលបំណងដែលបានរៀបរាប់នៅខាងលើ និងតាមការអនុញ្ញាតដោយច្បាប់។

**គោលការណ៍ឯកជនភាពរបស់ភាគីទីបី**

ការជូនដំណឹងស្តីពីឯកជនភាពនេះពន្យល់ពីវិធីដែលក្រុមហ៊ុន Visa Inc. និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ សូមអានការជូនដំណឹងស្តីពីឯកជនភាពដែលផ្តល់ដោយអ្នកចេញប័ណ្ណ Visa របស់លោកអ្នក ដើម្បីស្វែងយល់ពីរបៀបដែលក្រុមហ៊ុននោះចាត់ចែងព័ត៌មានរបស់លោកអ្នក។ លើសពីនេះទៀត ប្រសិនបើលោកអ្នកចូលរួមក្នុងការផ្តល់ជូន ឬការផ្សព្វផ្សាយលក់ សូមអានការជូនដំណឹងស្តីពីឯកជនភាពដែលផ្តល់ដោយអ្នកជំនួញ ឬបណ្តាញរង់ចាំមុនពេលលោកអ្នកចុះឈ្មោះ។

ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រផ្សេងទៀតដែលអាចចូលបានតាមរយៈគេហទំព័ររបស់ Visa ក៏មានគោលការណ៍ឯកជនភាពរបស់ពួកគេផងដែរ។

យើងខ្ញុំលើកទឹកចិត្តឱ្យលោកអ្នកអានការជូនដំណឹងស្តីពីឯកជនភាពដែលផ្តល់ដោយគេហទំព័រទាំងនេះ មុនពេលដែលលោកអ្នកផ្តល់ព័ត៌មានរបស់លោកអ្នកដល់ពួកគេ។

**អ្នកដាក់ពាក្យសុំការងារ**

ប្រសិនបើលោកអ្នកបានដាក់ពាក្យសុំការងារនៅ Visa នោះព័ត៌មានផ្ទាល់ខ្លួននៅក្នុងពាក្យសុំរបស់លោកអ្នកនឹងត្រូវបានប្រើប្រាស់ និងរក្សាទុកសម្រាប់ការជ្រើសរើស ការអនុលោមតាមច្បាប់ និងគោលបំណងធនធានមនុស្សតាមទំនៀមទម្លាប់ផ្សេងទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីឯកជនភាពធនធានមនុស្សរបស់យើងខ្ញុំ សូមទាក់ទងមកយើងខ្ញុំ។

**ទិន្នន័យរបស់កុមារ**

វេទិកា Visa មិនត្រូវបានតម្រង់ទៅកុមារទេ ហើយ Visa ប្រមូលតែព័ត៌មានពីកុមារដូចដែលបានអនុញ្ញាតដោយច្បាប់ប៉ុណ្ណោះ។ ឧទាហរណ៍ យើងអាចប្រមូលទិន្នន័យពីក្មេងអាយុលើសពី 16 ឆ្នាំដែលត្រូវបានអនុញ្ញាតដោយច្បាប់ឱ្យធ្វើអន្តរកម្មជាមួយ Visa ឬប្រសិនបើយើងមានការយល់ព្រមសមស្រប ដូចជា ប្រសិនបើកុមារចូលរួមព្រឹត្តិការណ៍ឧបត្ថម្ភដោយ Visa ជាមួយអាណាព្យាបាលដែលជាមនុស្សពេញវ័យរបស់ពួកគេ។ ប្រសិនបើលោកអ្នកជឿជាក់ថាយើងខ្ញុំកំពុងដំណើរការព័ត៌មានរបស់កុមារដោយមិនសមរម្យ សូមទាក់ទងមកយើងខ្ញុំ។

**ការផ្លាស់ប្តូរចំពោះការជូនដំណឹងស្តីពីឯកជនភាពនេះ**

យើងខ្ញុំអាចនឹងធ្វើបច្ចុប្បន្នភាពការជូនដំណឹងស្តីពីឯកជនភាពនេះពីមួយពេលទៅមួយពេល។ យើងខ្ញុំនឹងការប្រាប់ឱ្យដឹងតាមអ៊ីមែលប្រសិនបើមានការផ្លាស់ប្តូរ មានច្រើនខ្លាំង។ ប្រសិនបើការផ្លាស់ប្តូរនឹងប៉ះពាល់យ៉ាងខ្លាំងលើរបៀបដែលយើងខ្ញុំអាចនឹងប្រើប្រាស់ព័ត៌មាន ដែលយើងខ្ញុំបានប្រមូលរួចហើយ នោះយើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នក។

## របៀបទាក់ទងទៅការិយាល័យឯកជនភាពរបស់ Visa

ប្រសិនបើលោកអ្នកមានសំណួរ ឬមតិយោបល់អំពីការអនុវត្តឯកជនភាពរបស់យើងខ្ញុំ  
ឬប្រសិនបើលោកអ្នកចង់ជួយក្នុងការអនុវត្តសិទ្ធិឯកជនភាពរបស់លោកអ្នក សូមទាក់ទងមកយើងខ្ញុំ។ លោកអ្នកអាច៖

- អ៊ីម៉ែលមកយើងខ្ញុំ៖ [privacy@visa.com](mailto:privacy@visa.com)  
សូមកុំបញ្ជូនព័ត៌មានរហ័ស ដូចជាលេខគណនីរបស់លោកអ្នកក្នុងអ៊ីម៉ែលជាដើម។
- ផ្ញើសំបុត្រមកយើងខ្ញុំតាមរយៈ៖  
Visa Global Privacy Office 900 Metro Center Blvd.  
Foster City, CA, 94404 USA